



មន្ទីរពេទ្យ និងគ្លីនិកដៃគូ



មន្ទីរពេទ្យ និងគ្លីនិកដៃគូ

ភ្នំពេញ

មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ

- អគារលេខ ៨៨៨ មហាវិថីសហព័ន្ធរុស្ស៊ី ខណ្ឌសែនសុខ ខណ្ឌទួលគោក រាជធានីភ្នំពេញ
- ០២៣ ៩៨ ៦៩ ៩៣ / ០២៣ ៩៩១ ០០០

មន្ទីរពេទ្យ សែនត្រល

- ផ្ទះលេខ ៨២ ផ្លូវលេខ ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
- ០២៣ ២១៤ ៩៥៥ / ០៩២ ៧៦០ ០៥៦

មន្ទីរសម្រាកព្យាបាល និងសម្ភព ខេម៉ា

- អគារលេខ ១៨ ផ្លូវលេខ ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
- ០២៣ ៨៨០ ៩៤៩ / ០៩២ ៦១៦ ១១៣

មជ្ឈមណ្ឌលវេជ្ជសាស្ត្រ សិង្គបូរី (អេសដីអេមស៊ី)

- អគារ ឌីប្រីដ ជាន់ទី ៣ មហាវិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
- ០២៣ ២៣៦ ៩០០ / ០១២ ៦១២ ០៦០

មន្ទីរពេទ្យ ប៉ាស៊ីហ្វិក

- អគារលេខ ៩៩ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
- ០៨៩ ៩៩ ០១ ៣៣ / ០២៣ ៤៥ ៤៥ ៨៩៩

គ្លីនិក ខេម៉ា

- ផ្ទះលេខ ២៨ ផ្លូវលេខ ២៩៤ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ
- ០៩៩ ២២២ ៤១១ / ០៩២ ២២២ ៤១២

គ្លីនិក ឡាំ ប៊ុនចាំ

- ផ្ទះលេខ ៣៤៨ ផ្លូវជាតិលេខ ៤ ភូមិដំបូរ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
- (០១២-០១២) ៦៦ ៤៤ ៥៧

គ្លីនិក និងសម្ភព អរៀនជា

- អគារលេខ 9A ផ្លូវលេខ 466 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
- ០២៣ ២២៣ ៧៨៩ / (០១២-០១២) ៥៩៣ ៧៨៩

កណ្តាល

គ្លីនិក ថ្មល់ទទឹង

- ផ្លូវជាតិលេខ ៤ ភូមិព្រៃកៅ ស្រុកអង្គស្នួល ខេត្តកណ្តាល
- ០១២ ២៧៩ ៦៣២ / ០១២ ៧៧៣ ១៨៤

គ្លីនិក កុមារពេជ្រ ៣

- ភូមិក្នុង ឃុំព្រៃតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
- ០១០ ៥៩៧ ១២០ / ០១០ ៤០១ ៤០១

គ្លីនិក សុខៈ

- ផ្ទះលេខ ៧២ ផ្លូវលេខ ២១ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ
- ០១៥ ៨៨ ២២ ៨៨ / ០១២ ៨៥ ២២ ៣៣

គ្លីនិក រតនៈសម្បត្តិ

- ភូមិព្រៃកស្នុង ឃុំព្រៃកក់ ស្រុកស្អាង ខេត្តកណ្តាល
- ០១៧ ២៣៤ ១៤១ / ០៧០ ៧៩២ ៥០១

មន្ទីរពេទ្យ និងគ្លីនិកដៃគូ

កំពង់ស្ពឺ

គ្លីនិក វ៉ាក់

- 📍 ភូមិស្មោរទី១ ឃុំរកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
- ☎ ០១៧ ៨៨៧ ៥៨០ / ០២៥ ៩៨ ៧១ ៤៥ / ០១៦ ៤៥០ ៨៥៥

គ្លីនិក ផ្សារស្លាបលែង

- 📍 ភូមិ ផ្សារស្លាបលែង ឃុំស្វាយរំពា ស្រុកបាសិត ខេត្តកំពង់ស្ពឺ
- ☎ ០៩៦ ៦៣១ ៩១១០ / ០៧១ ៣៤៣ ៤៨៣៥ / ០៩៦ ៩ ១១១១ ៥៩

ព្រះសីហនុ

គ្លីនិក ស៊ីធី

- 📍 ផ្លូវលេខ ៤៧ ភូមិបុរីកម្មករ សង្កាត់ ២
- ☎ ០៧០ ៧៩២ ៦៦៨ / ០៩៦ ៨៨ ៦៦៦៦

គ្លីនិក វណ្ណី

- 📍 ផ្លូវជាតិលេខ ៤ ភូមិបឹងរាំង ឃុំវាលឆ្មារ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
- ☎ ០៧០ ២២០ ២២២ / ០១៦ ៩៨៩ ០៦៣

កំពត

គ្លីនិក បូគោ

- 📍 ផ្លូវលេខ ៧១០ សង្កាត់កំពង់បាយ ក្រុងកំពត
- ☎ ០១១ ២៧២ ៦៣១ / ០១៧ ៦២០ ៥៣១

គ្លីនិក វស្សីល្អូក

- 📍 ផ្លូវជាតិលេខ៣ ភូមិត្រពាំងក្រសាំង ស្រុកល្អូក ខេត្តកំពត
- ☎ ០១៦ ៤១៥ ៧៧៧ / ០៨៨ ៨៤០ ៧៧៤០

មន្ទីរព្យាបាល និងសម្ភព សុខមាល កំពង់ត្រាច

- 📍 ភូមិ១ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត
- ☎ ០១១ ៨៩ ៩៩ ៨៧ / ០១០ ២៧ ៨៧ ០៤

កោះកុង

កាប៊ីនេត សុខ មេត្តា

- 📍 ភូមិទី ១៣ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
- ☎ (០១២-០១៦) ៨៩៣ ៨៧១

គ្លីនិក និងសម្ភព កោះកុង

- 📍 ភូមិទី៣ សង្កាត់ដងទង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
- ☎ ០៩៦ ៥៤៥ ០២២៦ / ០១៦ ៩៨៣ ៣១៧

មន្ទីរពេទ្យ និងគ្លីនិកដៃគូ

តាកែវ

កាប៊ីណេ ប៉ូល សុខា

- ផ្ទះលេខ ១៥០ ផ្លូវលេខ ២០ សង្កាត់កាក្រែក ក្រុងដូនកែវ ខេត្តតាកែវ
- ០១៦ ៨២៥ ២៦៦ / ០៨៨ ៨៨២ ៥២២៣

កាប៊ីណេ កំពង់ព្រៃ

- ភូមិត្រពាំងលាក់ ឃុំស្មោង ស្រុកទ្រៀង ខេត្តតាកែវ
- 017 900 718

គ្លីនិក រ៉ាក់

- ផ្ទះជាតិលេខ ៨ ភូមិឡូរី សង្កាត់កាក្រែក ក្រុងដូនកែវ ខេត្តតាកែវ
- ០១២ ៩៥៩ ០៩៥ / ០៩៣ ៧០០០ ៩៣ / ០៣២ ៩៣១ ៣៦១

ព្រៃវែង

គ្លីនិក ឡេង ពីនី

- ផ្ទះលេខ ៣៣១ ឃុំកំពង់លាវ ខេត្តព្រៃវែង
- ០១១ ៣៨៤ ២០៨ / ០១១ ៩២៥ ១១២ / ០១២ ៩៥៥ ៩៤៩

កាប៊ីណេ នាង សាមីត (សាកសិទ្ធ)

- ផ្ទះលេខ ៦៩៧ ភូមិ៥ ឃុំព្រែកស្វាយ ស្រុកពាម ខេត្តព្រៃវែង
- (០១១-០១៥) ៧៣៧ ២០៧ / ០៧៨ ៥០ ៩៩ ៤៤ / ០១៥ ៩៧ ៥០ ៧០

ស្វាយរៀង

គ្លីនិក ផាសុកភាព

- ភូមិវាលយុន សង្កាត់ស្វាយរៀង ខេត្តស្វាយរៀង
- (០១១-០១៦) ៣៨៨ ៧៧៧

ត្បូងឃ្មុំ

ទេពនិមិត្ត

- ផ្ទះជាតិលេខ ៧ ឃុំស្នួង ក្រុងស្នួង ខេត្តត្បូងឃ្មុំ
- ០១២ ៧៣៧ ៧៩៩ / ០៩៧ ៧៧៨ ៩៣៨៨

ទេព ណារ៉េត

- ផ្ទះជាតិលេខ ៧ ភូមិជំទាក់ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
- ០១២ ៨៤០ ៣៣៦ / ០១១ ៨៤០ ៣៣៦

មន្ទីរពេទ្យ និងគ្លីនិកដៃគូ

កំពង់ចាម

គ្លីនិក កែវ វណ្ណៈ

- ផ្ទះលេខ ៣៩-៤១ ផ្លូវព្រះអង្គអេង ស្រុកកំពង់ចាម ក្រុងកំពង់ចាម
- ០១២ ៦០២ ៣៩០ / ០១២ ៦៨១ ៦៨២

កាប៊ីណេ សេង គឹមឡេង

- ភូមិស្តង់ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម
- ០៧៨ ៧៩៨ ២៩៩

កំពង់ឆ្នាំង

គ្លីនិក តៃ វណ្ណៈ

- ភូមិសាលាលេខ ៥ ឃុំអូប្បស្សី ស្រុកកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង
- ០១១ ៩៧៨ ៥៩៧ / ០៩៦ ៨៩៩ ៧៧ ៥៥

កាប៊ីណេ ព្រះច័ន្ទ តារា

- ផ្ទះលេខ ៧៩ F ផ្លូវឡានលើ ភូមិត្រពាំងពាយ សង្កាត់ប្រាសាទ ក្រុងកំពង់ឆ្នាំង
- ០១២ ២៥៥ ០៥៣ / ០៩៧ ៧២៥ ៥០៥៣

កំពង់ធំ

គ្លីនិក លឹម ស៊ុនប៊ុនហុង

- ផ្ទះលេខ ៣២ ភូមិស្ទឹងសែន សង្កាត់កំពង់ក្របោ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
- ០១២ ៨៣៦ ៥៨៨

គ្លីនិក វីរៈសែនជ័យ

- ផ្លូវជាតិលេខ ៦អា សង្កាត់ព្រែកតាហូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
- ០៧៨ ៨៨៨ ០៩២ / ០៩៧ ៧៧៧៧ ៩៦៩

គ្លីនិក ញឹម ពីង

- ភូមិត្រពាំងស្វាយ ឃុំបាលាំង ស្រុកបារាយណ៍ ខេត្តកំពង់ធំ
- ០៦២ ៦៦២ ៥៨ ៥៨ / ០៩២ ៤២៣ ២៤៣

ពោធិសាត់

គ្លីនិក មុត សារុណ

- ភូមិវាលព្រែក សង្កាត់ផ្កាសព្រៃ ក្រុងពោធិសាត់ ខេត្តពោធិសាត់
- 012 435 843 / 097 756 877

មន្ទីរពេទ្យ និងគ្លីនិកដៃគូ

បាត់ដំបង

យី គុក



ភូមិវត្ត សង្កាត់វត្ត ក្រុងបាត់ដំបង ខេត្តបាត់ដំបង



០៥៣ ៦៦៦ ៩៦៧១ / ០៩៥ ៤៩០ ១៧១

តេរិន រក្សាសុខ ៣



ផ្ទះជាតិលេខ ៥៦ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង



070 202 232 / 012 938 538

គ្លីនិក សុវណ្ណប៊ូលី



អគារលេខ៧៧ ផ្លូវព្រះវិហារ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង



០១២ ៥៣០ ៥៤០ / ០៧៧ ៦១៨ ៨៦៥

គ្លីនិក យស សាវ័ន្ត



ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង



០១២ ៩៤៧ ១២៩

សៀមរាប

គ្លីនិក ផ្សារក្រោម



ផ្ទះលេខ ១៤៥ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប



០១៧ ៣១៣ ១៤៨ / ០១៥ ៥២៥ ៧៩៥

គ្លីនិក អង្គរសង់តេ



ផ្ទះលេខ ០៧១៨ ផ្លូវលោកតាណាយ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប



០៦៣ ៧៦៦ ១១៩ / ០១២ ៩៣១ ៣៩៦

មន្ទីរពេទ្យ រ៉ូយ៉ាល់អង្គរ



ផ្ទះជាតិលេខ ៦ ភូមិកសិកម្ម ឃុំក្រញ៉ាំ ខេត្តសៀមរាប



០៦៣ ៧៦១ ៨៨៨ / ០៩២ ៥៣២ ៦៦២

គ្លីនិក ស៊ីង វិទ្យុវ៉ែត



ភូមិដំដែក ឃុំដំដែក ស្រុកស្រគន្ធិតម ខេត្តសៀមរាប



០៦១ ២០ ២០ ២០២ / ០១៧ ៣៧ ២៧ ២៧ / ០៩២ ២៣ ២០ ០០

បន្ទាយមានជ័យ

គ្លីនិក សុខ វិសាល



ផ្ទះជាតិលេខ ៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ



០១២ ៩៦៥ ៦៣៦

គ្លីនិក បាន សុខ



ផ្ទះជាតិលេខ ៥៦ (ផ្ទះលេខ១) ឃុំកំពង់ស្វាយ ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ



០១២ ៨៥២ ១១២

មន្ទីរពេទ្យ និងគ្លីនិកដៃគូ

ឧត្តរមានជ័យ

កាប៊ីណេ ធុយ ថ្ងនីន

- 📍 ភូមិផ្សារសំរោង ឃុំផ្សារសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ
- ☎ ០១២ ២២៨ ១៦៦ / ០៩៧ ៨៣៣ ៨១១

គ្លីនិក មានសុខ

- 📍 ឃុំអង្គង់វែង ស្រុកអង្គង់វែង ខេត្តឧត្តរមានជ័យ
- ☎ ០១៥ ៩៤ ៩៧ ៩៧

ព្រះវិហារ

គ្លីនិក ហែម ម៉ារី

- 📍 សង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ
- ☎ ០១២ ៩៣៧ ៣៧៥ / ០៩២ ៧៧៥ ៧៥៩

គ្លីនិក ទីន វីតយ៉ា

- 📍 ភូមិដានដាល សង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ
- ☎ ០៩២ ៣៨៤ ៤៣៨

ប៉ៃលិន

គ្លីនិក ស៊ីក រតនៈ

- 📍 ផ្លូវលេខ ៥៧ កែងចំណតឡានក្រុង សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន
- ☎ ០១៧ ៨៨២ ២៨០ / ០៩៧ ៨៧៨ ៩១០៩

គ្លីនិក ខេមរៈ

- 📍 ភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
- ☎ ០៩៧ ៦៨៨ ៦០៦៦ / ០៩៦ ៦៨៨ ៦០៦៦

ក្រចេះ

គ្លីនិក ចាន់ កាពួន

- 📍 ភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ
- ☎ ០៧០ ៩០៧ ០០២ / ០១២ ៩៥៤ ៨៥០

គ្លីនិក និងសម្ព័ន្ធ រស្មីស្នួល

- 📍 ភូមិផ្សារស្នួល ឃុំផ្សារស្នួល ស្រុកផ្សារស្នួល ខេត្តក្រចេះ
- ☎ ០៩៧ ៨០០៨ ៥៥៥ / ០១១ ៨៩ ៣៩ ៣៩

កាប៊ីណេ ប៊ិន បុណ្ណារ៉េត

- 📍 ភូមិជ្រោយថ្មលើ ឃុំល្អង ស្រុកល្អង ខេត្តក្រចេះ
- ☎ ០១២ ៥០ ២៩ ៣០ / ០៩៧ ៧៧ ២២ ៩៥៥

មន្ទីរពេទ្យ និងគ្លីនិកដៃគូ

ស្ទឹងត្រែង

គ្លីនិក សុភាព



ភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង



(០១២-០១០) ៩០៨ ៥៩០

រតនៈគីរី

កាប៊ីណេ កុង វែង



ភូមិអូរកន្ត្រាល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនៈគីរី



០៩៧ ៩៩៥ ៥៦៦៦ / ០១១ ៧៤១ ៨៨៨

មណ្ឌលគីរី

គ្លីនិក មណ្ឌលគីរី



ភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី



០១០ ៤៦៥ ៨៦៨ / ០៧៣ ៥៥៥៥ ១១៧

កាប៊ីណេ កោះញែក



ភូមិរង្សី ឃុំស្រែសង្កម ស្រុកកោះញែក ខេត្តមណ្ឌលគីរី



០១២ ៣៧ ៩៤ ៧៨ / ០៩២ ៧៣ ៧១ ១២

គ្លីនិក ថៃ ចិន្ទា



ផ្លូវជាតិលេខ ៧៦៣ ភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី



០១២ ៤៨៦ ២៩៤ / ០៨៨ ២២៦ ២៥៦៥